



東漢詞典

វចនានុក្រមខ្មែរ-ចិន

北京外国语大学亚非学院
《東漢詞典》编写组 编

外语教学与研究出版社

東漢詞典

វចនានុក្រមខ្មែរ-ចិន

北京外国语大学亚非学院

《東漢詞典》编写组 编

外语教学与研究出版社

北 京

图书在版编目(CIP)数据

东汉词典 / 北京外国语大学亚非学院《东汉词典》编写组编. — 北京: 外语教学与研究出版社, 2007. 10

ISBN 978-7-5600-7014-8

I. 东… II. 北… III. ①柬埔寨语—词典 ②词典—东、汉
IV. H613.6

中国版本图书馆 CIP 数据核字 (2007) 第 160431 号

出 版 人: 于春迟

责任编辑: 雷 航

封面设计: 张 峰

出版发行: 外语教学与研究出版社

社 址: 北京市西三环北路 19 号 (100089)

网 址: <http://www.fltrp.com>

印 刷: 紫恒印装有限公司

开 本: 850×1168 1/32

印 张: 42

版 次: 2008 年 1 月第 1 版 2008 年 1 月第 1 次印刷

书 号: ISBN 978-7-5600-7014-8

定 价: 79.90 元

* * *

如有印刷、装订质量问题出版社负责调换

制售盗版必究 举报查实奖励

版权保护办公室举报电话: (010)88817519

前 言

改革开放以来，我国的经济迅速发展，与周边国家的交往日趋频繁，中柬两国的友好关系也更加密切。鉴于两国官方和民间在各领域内的往来日益增多，对柬埔寨语人才的需求量也越来越大，我们着手编写了这部《柬汉词典》，以适应这种形势的需要。

我们在编写这部《柬汉词典》的过程中，参考了柬埔寨佛教学院出版社多次再版的《高棉大词典》、《现代汉柬大词典》，同时还参考了《柬法词典》、《法柬词典》、《法柬科技词典》、《现代柬英词典》、《英柬词典》、《宗教词典》以及《辞海》和《现代汉语词典》等。

本词典为中型词典，是我国正式出版的第一部《柬汉词典》，包括了绝大部分柬语常用词汇，并尽可能多地收入了近年来社会政治、经济、贸易、法律、科学技术、文化生活等方面出现的新词汇、新术语及新的释义，还收入了一定数量的外来语，共有词条三万条左右。本词典具有编排科学、内容新颖、收词量大、释义准确、例句丰富、实用性强等特点，为高校柬语专业的教学、柬语翻译和研究工作以及业余学习提供了一部有参考价值的工具书。

在编写过程中，我们得到了柬埔寨专家汉谭先生的指教和帮助；我校原柬语教师林丁先生也曾参与了编写工作，在此，我们一并表示由衷的感谢。

由于编者水平有限，缺点和错误在所难免。我们衷心希望专家同行提出宝贵意见，以便日后再版时臻于完善。

《柬汉词典》编写组
2007 年 10 月于北京外国语大学

体例说明

一、词条

1. 词条以柬文的 33 个辅音和 12 个独立元音为序依次排列。词条用黑体字排印。

2. 在同一个字母中，以简单拼音、阻声拼音和辅音重叠拼音为序排列。例如：

ក កី កាន់ កើត ក្នុង ក្រសួង ភ្នំពេញ

3. 拼法相同而词源不同的词，分立词条，其顺序按柬语、外来语排列。例如：

កាត ៩. 石油

កាត [法] ៩. 卡片；扑克牌，纸牌；证件，证书…

4. 同一个词有两种或两种以上的词性的，不另立词条，而按名词、动词、形容词等用数码依次排列。例如：

ក្រុង 1. ៩. 〈古〉格朗（省名，现并入卡哥县）

2. កី. 编，编织；捆，扎…

5. 标注读音：发音符合一般规则的，不注音；巴、梵语或有特殊读法的则在圆括号内“（）”标注读音。例如：

កប្បកា: (កី—)

កល្យាណមិត្ត (កល់ - យ៉ា - ណា: - មិត)

ការិយាល័យ (—យ៉ា - លៃ)

អាចម៍ (អាច់)

6. 如一个词有不同的写法，而其中只有一种是规范的，则按《高棉大词典》规范其写法，如：កំប្លោក (应写作 កម្រិត)。

7. 外来语语种的标注：外来语语种略语置于词条或标注的读音之后，用中文表示，放在方头空心括号“【】”内。例如：

គណៈបក្ស (—ប៉ាក់) 【梵】

គីឡូ 【法】

8. 专业学科的标注：专业学科略语置于释义前或例句中译文之前，用中文表示，放在方头括号“【】”内。例如：

គីឡូឡីត្រ 【法】 ៩.【化】 甘油，丙三醇

គន្លាក់ ៩.【机】 凹部，曲节

9. 修辞用语的标注：修辞用语略语置于释义前或例句中译文之前，用中文表示，放在尖括号“〈〉”内。例如：

គោលោត គ.〈转〉 容易上当受骗的；吹捧的

គំនក់ ៩.〈新〉 敲打；洗涤

10. 巴、梵语作复合词前缀时的注音：“作前缀时读作……”置于释义之后。

11. 例句中，本词条用代字号“~”来表示。如不止一例，

则两个例句之间加单斜线号“/”。例如：

គួរសម គុ. 礼貌的，文雅的；比较好的，值得的：ក្មេងនេះចេះ

សេចក្តី ~ ។ 这孩子懂礼貌。/ ថ្លៃ ~ 比较贵/……

ខុស គុ. 错的；不同的，相异的；差错的：~ គ្នាដូចមេឃនិងដី

天壤之别 / ~ ច្បាប់ 不法，非法，犯法 / ~ ប្លែកពីគេ 与众不同 /……

12. 在加注内容或意义等方面的补充性说明时，用圆括号“()”，起限制词义的作用。例如：

(管子的) 内径

(枪炮的) 口径

13. 如词条后无释义，仅有“见……”，其注音、词源等均略去。

略语表

一、词类略语表

柬文缩写	柬文名称	中文名称
ន.	នាម	名词
កិ.	កិរិយាស័ព្ទ	动词
គុ.	គុណនាម	形容词
សព្វ.	សព្វនាម	代词
កិ. វិ.	កិរិយាវិសេសន៍	副词
កិ. នុ.	កិរិយានុគ្រោះ	助动词
អា. និ.	អាយតនិបាត	介词
និ.	និបាតស័ព្ទ	连词
ស. នុ.	ស័ព្ទនុគ្រោះ	助词
ប.	បរិវារស័ព្ទ	配音词
ឧ.	ឧទានស័ព្ទ	叹词；象声词
សំខ្យា.	សំខ្យាស័ព្ទ	数词（基数、序数）
សំ. នុ.	សំខ្យានុគ្រោះ	量词

二、外来语语种略语

〔巴〕	巴利语	〔英〕	英语
〔梵〕	梵语	〔泰〕	泰语
〔法〕	法语	〔老〕	老挝语
〔汉〕	汉语	〔越〕	越南语
〔西〕	西班牙语	〔德〕	德语
〔意〕	意大利语	〔日〕	日语
〔缅〕	缅甸语	〔朝〕	朝鲜语
〔印〕	印地语	〔爪〕	爪哇语
〔俄〕	俄语	〔外〕	外来语

三、文体标注

〈书〉	书面语	〈罕〉	罕用语
〈方〉	方言	〈贬〉	贬义
〈引〉	引申义	〈转〉	转义
〈古〉	古语, 古义	〈反〉	反义词
〈旧〉	旧语, 旧义	〈同〉	同义词
〈夸〉	夸张语	〈俗〉	俗语
〈讽〉	讽刺语	〈谚〉	谚语
〈宫〉	宫廷用语	〈喻〉	比喻
〈口〉	口语	〈僧〉	僧侣用语
〈敬〉	尊敬语	〈俚〉	俚语
〈新〉	新词	〈缩〉	缩略语
〈迷〉	迷信语	〈蔑〉	蔑视语
〈现〉	现代语		

四、学科标注

【心】	心理学	【史】	历史
【文】	文学	【电】	电学，电工
【无】	无线电	【印】	印刷
【天】	天文学	【生】	生物学
【化】	化学，化工	【生化】	生物化学
【气】	气象学	【生理】	生理学
【艺】	艺术	【乐】	音乐
【军】	军事	【神】	神话
【光】	光学	【度】	度量衡
【动】	动物学	【药】	药学
【地】	地理	【测】	测量
【机】	机械	【剧】	戏剧
【农】	农业	【哲】	哲学
【财】	财政金融	【逻】	逻辑学
【体】	体育	【教】	教育
【汽】	汽车	【商】	商业，贸易
【纸】	造纸	【植】	植物学
【技】	工业技术	【解】	解剖学
【医】	医学	【数】	数学
【纺】	纺织	【摄】	摄影
【冶】	冶金	【诗】	诗歌
【宗】	宗教	【地质】	地质学
【律】	法律	【绘】	绘画
【经】	经济学	【交】	交通
【物】	物理学	【邮】	邮电
【建】	建筑	【语】	语言，语法

【政】 政治

【矿】 矿物学，采矿

【昆】 昆虫，昆虫学

【人】 人类学

【海洋】 海洋科学

【航】 航空，航天科学技术

目 录

体例说明	1-3
略 语 表	4-7
词典正文	1-1286
附 录	1287-1327
附录一：世界各国（地区）及首都（首府）	
名称柬汉英对照表	1288-1307
附录二：柬埔寨全国省、省会柬汉英对照表	1308-1312
附录三：部分国际组织缩略语表	1313-1323
附录四：法定计量单位对照表	1324-1326
参考书目	1327



ក 束语字母表中第 1 个字母，舌根部
位辅音，巴、梵语读 កៈ

ក 1. ន. 【生理】颈，脖子；领子：~ជើង
脚腕 / ~ឈរ 西服领 / ~ជប 瓶颈
/ ~ដៃ 手腕 / ~ត្រង់ 直领，竖领 /
~អំពូល 灯头 / បាក់ ~ 折伤脖子 /
អ្នកមិនចេះ ~ខ (转) 文盲 2. កិ. 建设，
建造，兴建；建立，创立：~កើត 兴
建，产生 / ~ទឹក ~ដី 开天辟地 / ~ភូមិ
建村 / ~សាងខ្លួន 改造自己 / ~សាងប្រ
ទេសដោយស្មារតីឧស្សាហកម្មនិងសន្តិសុខ 勤
俭建国

ក៏ និ. 也，就，便，亦：~ដោយ 也罢 /
~ទៅ 也去 / ធ្វើដូច្នេះ ~បាន 这样做也
行 / របស់នេះរូប ~ល្អ តម្លៃ ~ថោក ។ 这
东西价廉物美。

កក 1. កិ. 凝固，凝结；结冰，冻结：
~ក្រោម 结晶 / ~ជាដុំ 凝成块，结成
团 / ខ្លាញ់ ~ 油凝固 / ចំណុច~, កំរិត
~ 凝固点 / ចំហាយ ~ ជាពពក ។ 水蒸
气凝成云。/ ទឹក ~ ទៅជាទឹក ~ ។ 水结
成冰。/ បំពង់ក ~ ឈាមហើមធំឡើង ។ 喉
咙充血肿胀。/ រយៈពេល ~ 凝血时
间 2. គុ. 密密麻麻的，众多的：
~កម្លាំង (干活) 窝工 / ទាំងហ្នឹង ~ ប្រ
ទាប់ 成群的 / ភូមិភាគប្រជាជន ~ កុញ
人口稠密的地区 / មានមនុស្សច្រើន ~

កុញណែនណាត់ពាន់ពាប់ 人山人海 3. កិ.វិ.
簇拥地，稠密地：មនុស្សឈរ ~ កុញ 站
满了人

កក់ 1. ន. 【植】灯芯草；灯芯草的茎
杆：~ ត្រែប 【药】水蜈蚣，三英草，
球头草，顶棍草 / ~ ជ្រុង 角形灯
芯草 / ~ មូល 圆形灯芯草 2. កិ.
洗发；抵押；淋湿，弄湿：~ សក់ 洗
发，洗头 / ខ្ញុំបាន ~ ប្រាក់៥០រៀលឱ្យផ្សេង
ហើយ ។ 我已经交给人家 50 瑞尔
的押金了。/ ប្រាក់~ 押金 / ភ្លៀង ~
被雨淋湿 / យកលុយ... រៀលមក ~
拿……瑞尔的钱作抵押 3. គុ. 温
暖的，温和的：~ ក្ដៅ 热情的，热
烈的 / ~ ក្ដៅក្នុងចិត្ត 心里热乎乎的
/ នេះជាទីពឹងដ៏ ~ ក្ដៅរបស់យើង ។ 这是我
们可靠的后方。/ នាំមកនូវសេចក្ដី ~ ក្ដៅ
ឱ្យ... 给……带来温暖 / បរិយាកាសដ៏
~ ក្ដៅ 热烈的气氛 / ប្រជាជន ~ ក្ដៅ
នឹងរបបថ្មី ។ 人民拥护新制度。4. កិ.វិ.
温暖地；热烈地：ស្វាគមន៍យ៉ាង ~ ក្ដៅ
热烈欢迎

កក់ចែងម៉ែង ន. (淋浴用的)莲蓬头

កករ (ក៏-ក) 1. ន. (液体中的)杂质：
沉淀物，渣滓：~ ចិត្ត (转) 成见
/ ~ ប្រេង 油渣滓 / ធាតុ ~ 杂质；沉
淀物 2. គុ. 沉淀的：ចិត្ត ~ ល្អក់ 耿

耿于怀

កកាត (ក៏ - កាត) គ. 残存的, 遗留的,
剩余的: ទឹកសម្លនៅសល់ ~ នឹងពុតឆ្នាំង ។
锅里尚存残羹。

កកាយ (ក៏ - កាយ) កិ. 挖, 掘, 扒: មនុស្ស ~
ដី ។ 人挖地。/ មាន់ ~ ដី ។ 鸡扒土。

កកិចកកុច (ក៏កិចក៏កុច) គ. 偏心的: 改口
的: មនុស្ស ~ 偏心眼

កកិត (ក៏កិត) កិ. 磨: 摩擦: 轻触: ~ ស្រក
磨损 / កម្លាំងទប់ដោយ ~ 摩擦阻力

កកិល 见 កិល。

កក្ករ (ក៏ក្ករ) 1. ន. 什菜汤, 什锦汤: សម្ល ~
什菜汤, 什锦汤 2. កិ. 搅拌, 搀
和, 混和: ~ ទឹកឱ្យល្អក់ ដើម្បីចាញ់ត្រី 浑
水摸鱼 / ~ ឱ្យមានចលាចល 兴风作浪
/ ខ្មាំង ~ កកាយផ្ទៃក្នុងយើង ។ 敌人在我
们内部制造混乱。

កកេបកកាប (ក៏កេបក៏កាប) កិ.វិ. 匆匆地, 匆
忙地, 急忙地: ទំឡើងដើមឈើ ~ 匆
匆地往树上爬

កកេរ (ក៏កេរ) កិ. 啃, 啮, 咬: ~ ស៊ី 啃食
/ កណ្តុរ ~ ទូ ។ 老鼠啃柜子。/ សត្វ ~
啮齿动物

កកេះ (ក៏កេះ) កិ. (用手指) 轻轻地抓:
搔痒

កកែកករ (ក៏កែក៏ករ) 1. ន. 咿咿呀呀的幼
儿语 2. កិ.វិ. 咿咿呀呀地, 含糊不
清地: កូនប្រុសខ្ញុំបានចេះស្តី ~ ហើយ ។ 我
的儿子已会咿咿呀呀地说话了。

កកែកកកោក (ក៏កែក៏កោក) 1. ន. 唧唧喳

喳的话语 2. កិ.វិ. 唧唧喳喳地

កកែងកកោង (ក៏កែងក៏កោង) 1. ន. 粗野,
野蛮, 蛮横 2. គ. 粗野的, 粗暴
的

កកែប (ក៏ - កែប) ន. 蹄子: ~ គោ 黄牛蹄

កកោក (ក៏កោក) 1. កិ.វិ. 大声地, 叽里呱
啦地 2. ន. 叽里呱啦声(指说话)

កកោល (ក៏—) កិ. 粗刮, 粗刨

កកោះ (ក៏—) ន. 檀木树

កក្កដ (ក៏ក - ក: - ដ) 〔巴; 梵 កក្កដ〕ន.
螃蟹: 七月: ~ រាសី【天】巨蟹宫
(同) កក្កដា

កក្កដនិវត្តន៍ (កក៏ - ក: - ដ: - និ - វត្ត) ន. 北
回归线, 夏至线

កក្កដា (ក៏ក - ក: - ដា) ន. 七月

កក្ខលភាព (ក៏ក - ខ: - ឡ: - ភាព) ន. 硬度;
刚性

កក្ខន្ធសិលា (កក៏ - ខ: - ឡ -) ន. 宝石;
【地质】粗面岩

កក្រិត (ក៏—) គ. 黝黑的: ថ្ងៃ ~ 黝黑的

កក្រួល (ក៏—) 【医】结石: ដំណើរ ~
ក្នុងប្រមាត់ 胆结石

កក្រើក (ក៏—) កិ. 摇动, 摆动: 震动:
~ ញាប់ញ័រ 抖动 / ~ រំពើក 剧烈震动

កក្រោះ (ក៏—) គ. 乏味的, 枯燥的: ឈោះ
~ 枯燥的, 乏味的(指文章或讲
话) / ស្ងួត ~ 干巴巴的, 干瘪的(指
物体)

កក្លាត (ក៏—) កិ.វិ. 溢出地, 漫出地(多
与 ហៀរ 搭配): ទឹកហៀរ ~ ។ 水溢出

来了。

កញ្ចក់ (ក៏—) កិ.វិ. 哈哈地: សើច ~ 哈哈地笑

កញ្ចាយ (ក៏—) ប. 与 កញ្ចក់ 搭配:

កញ្ចក់កញ្ចាយ

កញ្ចិច (ក៏—) កិ.វិ. (鱼嘴) 一张一合地:
ត្រីមាត់ ~ ។ 鱼嘴一张一合。

កញ្ចិន (ក៏—) 1. ធុ. 费劲的, 费力的:
សំដី ~ 费劲的话 2. កិ.វិ. 使劲地,
用力地: និយាយ ~ 使劲地说

កញ្ចឹក (ក៏—) 1. កិ.វិ. 笑呵呵地, 呵呵:
សើច ~ 呵呵地笑, 咯咯地笑 2. ឧ.
呵呵声, 咯咯声

កញ្ចៀក (ក៏—) 1. កិ.វិ. 笑嘻嘻地, 嘻嘻:
សើច ~ 嘻嘻地笑, 开心地笑 2. ឧ.
嘻嘻声

កញ្ចៀច (ក៏—) កិ.វិ. 蠕蠕地 (指虫爬行的
动作): ដង្កូវចុះ ~ ។ 虫向下蠕动。

កខិតកខត់ (ក៏ខិតក៏ខត់) 1. កិ. 呛; 散落,
脱落 2. ឧ. 呛水或脱落时发出的
声音

កម្រិតកម្រិត (ក៏ម្រិតក៏ម្រិត) 1. ធុ. 喜悦的, 称
心的 2. កិ.វិ. 欢欣地, 称心如意
地: អរ ~ 兴高采烈

កក្កឹក 见 កក្កឹក

កខ្វះ (ក៏—) កិ. <口> 化脓, 出脓:
មុខរបួសដែល ~ 化脓的伤口

កខ្វក់ (ក៏—) ធុ. 肮脏的, 邋遢的, 污
秽的, 龌龊的: ម្នាក់ ~ 龌龊的人,
邋遢鬼

កខ្វឹក (ក៏—) ប. 与 កខ្វក់ 搭配: កខ្វឹកកខ្វក់
កខ្វើលកខ្វើល (ក៏ខ្វើលក៏ខ្វើល) 1. ធុ. 慢慢
的, 缓缓的 2. កិ.វិ. 慢慢地, 缓缓
地: វា ~ 缓缓地爬

កង 1. ន. 环, 镯; 环状物; 【体】吊
环; 部队, 军队; 队; 军; 簇: ~
កម្លាំងប្រដាប់អាវុធប្រជាជន 人民武装力
量 / ~ ការពារក្រហម 赤卫队 / ~
កង្វ័ល្យ 〔法〕别动队, 特遣队; 突
击队 / ~ កាំភ្លើងធំ 炮兵部队 / ~
ចល័ត 机动部队, 流动队 / ~ ជីវពល
民兵 / ~ ជើង 脚镯 / ~ ជំនួយ 援
军 / ~ ឈានមុខ 先锋队 / ~ ល្បួប
游击队 / ~ ដៃ 手镯 / ~ ពង្រួត
公安部队, 警察 / ~ តំបន់ 地方部
队 / ~ ទប់ 【机】定位环, 止动
环 / ~ ទ័ពក្រហម 红军 / ~ ទ័ពជើង
គោក 陆军 / ~ ទ័ពជើងទឹក 海军 / ~
ទ័ពជើងទឹកប្រយុទ្ធលើគោក 海军陆战队 /
~ ទ័ពជើងអាកាស 空军 / ~ ទ័ពថ្មើរជើង
លេខ៨ 八路军 / ~ ទាហានជាន់ 工兵
/ ~ ទាហានថ្មើរជើង 步兵 / ~ ទ្វីប 弧形
环 / ~ នាវាសមុទ្រ 舰队 / ~ នាវិក
水兵 / ~ និយ័ត 正规部队 / ~
បញ្ជាការ 指挥团 / ~ បំរុង 后备军,
预备队 / ~ ពលនើត 精锐师, 王牌
师 / ~ ពលតូច 旅 / ~ ពលធំ 师 / ~
ពលពាណិជ្ជ 班 / ~ ពិសេស, ~ ឯកទេស 特
种部队 / ~ វង្សា, ~ ទ័ពសេរីកា 解放军
/ ~ ល្បាត 巡逻部队 / ~ វង្សាពាណិជ្ជ

营 / ~ វរសេនាធំ 团 / ~ អនុសេនាតូច
排 / ~ អនុសេនាធំ 连 / ~ ស៊ើបការណ៍
侦察部队 / ~ សេនាបតី 军 / ~ ស្រួច
主力军, 主力部队; 突击队 / ~
អចិន្ត្រៃយ៍ 常备军 / ~ អាវុធាតុ 宪兵,
宪兵团 / ~ អាសាស្ត្រ 卷, ~ ទំព័រ 捆
稻草 / គោ ~ កន្ទុយ ១ 牛卷尾巴。
3. ឮ. 响亮的, 嘹亮的: ឮសូរ ~ រំពង
听到响亮的声音 4. កំរើ. 轰隆地,
巨响地: យំ ~ រំពង 放声大哭 5. សំ. 支;
捆: កងទ័ពមួយ ~ 一支部队 /
ស្មៅមួយ ~ 一捆草 / ឧសមួយ ~ 一捆
柴禾

កងមាស ន. 冈迈 (县名, 磅湛省)

កង់ 1. ន. <俗> 自行车; 【机】 轮, 轮
子; 一种圆形饼; 【医】 节片: ~
ខ្សែពាស 皮带轮 / ~ ច្រវាក់ 链轮 / ~
ពេញា 缘虫节片 / ~ ទ្រទ្រង់ 负重轮
/ ~ ធ្មេញ, ~ មានស្និ 齿轮 / ~ នាំច្រវាក់
主动轮 / ~ ផ្ចិតឡើង 偏心轮 / ~
ផ្ចិត 叶轮 / នំ ~ 圆饼 2. សំ. 段,
节: ឈើមួយ ~ 一段木头 / ដែកមួយ ~
ជំរាលក្រាលសព្វផ្លូវថ្នល់មួយបានឡើយ ១ 一根
铁轨铺不成一条铁路。/ ឧយោមួយ ~
一节管子

កង់ហ្លួរ ន. 《法》 袋鼠

កង្កាញ់ 见 អង្កាញ់

កង្កុញ 见 អង្កុញ

កង្កួច កិ. 吼叫, 嗷嗷叫: ដំរី ~ 大象吼

叫

កង្កួញ កិ. 抓, 擎住

កង្កែប ន. 蛙, 田鸡: ~ រៀប 熟田鸡肉

កង្កែបក្អប ន. 大蛙

កង្កែបប្រុយ ន. 小蛙

កង្កែបអាចម៍គោ (—អាច—) ន. 牛粪蛙
(常栖于牛粪堆): ~ ហ៊ានលោតទំព័រដំរី ១
牛粪蛙敢扑咬大蛇。〈转〉百姓敢
与官宦较量。

កង្វា (កង់ខា) 《巴》 ន. 疑惑, 疑心

កង្វើញ កិ. 撩起, 捋起, 卷 (袖子);
摆好架势: ~ ខោ 卷裤腿 / ~
ដៃចូលដាលនឹងគេ 摆好架势与他们拼 /
~ សំពត់ 撩起裙子

កង្វក់ ន. <口> 弄脏, 污染: ~ បរិយាកាស
污染空气; 破坏气氛

កង្វល់ ន. 忧虑, 焦虑, 惶惶不安; 动
乱: ខ្ញុំមាន ~ ១ 我忧心忡忡。/
ស្រុកកើត ~ ១ 地方上发生动乱。

កង្វាក់ 1. ន. 瞎子, 盲人 2. ឮ. 瞎眼的:
គោ ~ 瞎眼的牛

កង្វារ ន. 钩子; 勺子: ~ កៅស៊ូ 橡皮刮
子 / ~ ក្ដាប 蟹的鳌足 / ~ ត្រចៀក
耳挖子

កង្វិន 1. ន. 跛子, 瘸子 2. ឮ. 跛脚的:
បុរស ~ 跛脚男子

កង្វើល ន. 【机】 冲: ~ មាន់ន្ទ 冲孔加
工

កង្វេរ ន. (召唤象的) 铁钩

កង្វះ ន. 缺乏; 【数】 误差, 差额: ~